



អាជ្ញាធរអគ្គិសនីកម្ពុជា
ELECTRICITY AUTHORITY OF CAMBODIA

ច្បាប់ស្តីពីអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា
ELECTRICITY LAW OF THE KINGDOM OF CAMBODIA

សេចក្តីសម្រេចកែសម្រួលលើកទី៧

**លើឯកសារអាជ្ញាប័ណ្ណរួមលេខ ១១៨ ឯអ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០៥
សម្រាប់លោកស្រី សុខ ខេង ធ្វើសេវាកម្មផលិត និងចែកចាយអគ្គិសនី
នៅទីរួមស្រុកបាទី ខេត្តតាកែវ
សម្រាប់បន្តអាណត្តិអាជ្ញាប័ណ្ណ**

DECISION ON SEVENTH REVISION

**TO THE CONSOLIDATED LICENSE DOCUMENT N° 118 LD DATED JULY 18, 2005
FOR MRS. SOK KHENG FOR PROVIDING ELECTRIC POWER GENERATION AND
DISTRIBUTION SERVICES AT BATY DISTRICT , TAKEO PROVINCE
FOR RENEWING TERM OF LICENSE.**

**ថ្ងៃទី ខែ ឆ្នាំ២០១០
, 2010**

ព្រះរាជាណាចក្រកម្ពុជា

KINGDOM OF CAMBODIA

ជាតិ សាសនា ព្រះមហាក្សត្រ

NATION RELIGION KING



អាជ្ញាធរអគ្គិសនីកម្ពុជា

ELECTRICITY AUTHORITY OF CAMBODIA

លេខ : -១០ អអក

សេចក្តីសម្រេចកែសម្រួលលើកទី៧

លើឯកសារអាជ្ញាប័ណ្ណរួមលេខ ១១៨ ឯអ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០៥

សម្រាប់លោកស្រី សុខ ខេង សម្រាប់បន្តអាណត្តិអាជ្ញាប័ណ្ណ

DECISION ON THE SEVENTH REVISION

TO THE CONSOLIDATED LICENSE DOCUMENT N° 118 LD DATED JUNE 18, 2005

FOR MRS. SOK KHENG FOR RENEWING TERM OF LICENSE

អាជ្ញាធរអគ្គិសនីកម្ពុជា

ELECTRICITY AUTHORITY OF CAMBODIA

- អនុវត្តតាមមាត្រា ៧ និង ៣៥ របស់ច្បាប់ស្តីពីអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០២០១/០៣ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០០១ ។
- In exercise of the powers conferred by Article 7 and 35 of the Electricity Law promulgated by the Royal Decree NS/RKM/0201/03, dated 02/02/2001.
- យោងឯកសារអាជ្ញាប័ណ្ណលេខ១១៨ឯអ ដែលអាជ្ញាធរអគ្គិសនីកម្ពុជាបានចេញឱ្យលោកស្រី សុខ ខេង ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០៥
- In accordance with License Documents N° 118 LD issued by Electricity Authority of Cambodia on June 18, 2005 to Mrs. SOK KHENG
- យោងពាក្យស្នើសុំបន្តអាណត្តិអាជ្ញាប័ណ្ណរបស់លោកស្រី សុខ ខេង ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១០
- In accordance with the application for renewing term of license of Mrs. SOK KHENG dated February 22, 2010.
- យោងតាមការពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធ និងសាធារណជន ដែលបានធ្វើចាប់ពីថ្ងៃទី ខែ ឆ្នាំ២០១០ ដល់ថ្ងៃទី ខែ ឆ្នាំ២០១០

-In accordance with the consultation with concerned parties and public, made from, 2010 to 2010.

-យោងតាមការអនុម័តរបស់សម័យប្រជុំ **អាជ្ញាធរអគ្គិសនីកម្ពុជា** លើកទី ចុះថ្ងៃទី ខែ ឆ្នាំ២០១០

- In accordance with the decision of Electricity Authority of Cambodia’s Session N° , dated , 2010.

សេចក្តីសម្រេច

DECIDES

<p>ប្រការ១</p> <p>ដោយលោកស្រី សុខ ខេង បានធ្វើការកែលម្អអច្ចេកទេសបច្ចេកទេសអគ្គិសនីរបស់ខ្លួនបានសមស្របតាមស្តង់ដារបច្ចេកទេសអគ្គិសនី នៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជាសម្រេចកែសម្រួលអាជ្ញាប័ណ្ណលេខ ១១៨ អ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០៥ ដែលបានផ្តល់ជូនលោកស្រី និងដើម្បីឱ្យលោកស្រីបន្តផ្តល់សេវាកម្មចំណី និងចែកចាយអគ្គិសនីនៅទីរួមស្រុកតាមខេត្តតាកែវ ដោយបន្តអាណត្តិអាជ្ញាប័ណ្ណចំនួន ១០ (ដប់)ឆ្នាំ បន្តទៀត ។</p> <p>ប្រការ២</p> <p>អាណត្តិថ្មីរបស់អាជ្ញាប័ណ្ណនេះមានរយៈពេល ១០ (ដប់)ឆ្នាំ គិតចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១០ និងអាចស្នើសុំបន្តទៀត ឬស្នើសុំកែសម្រួលលើកលែងតែត្រូវដកហូតដោយអនុលោមតាមលក្ខខណ្ឌនៃអាជ្ញាប័ណ្ណនេះ ។</p> <p>ប្រការ៣</p> <p>សេចក្តីសម្រេចនេះ ត្រូវក្លាយជាផ្នែកមួយនៃឯកសារអាជ្ញាប័ណ្ណលេខ១១៨អ</p> <p>ប្រការ៤</p> <p>ខ្លឹមសារនិងលក្ខខណ្ឌនៃទៀតនៃឯកសារអាជ្ញាប័ណ្ណលេខ ១១៨អ និងខ្លឹមសារដែលបានកែសម្រួលរួចហើយ ត្រូវស្ថិតនៅជាធរមានដដែល ។</p> <p>ប្រការ៥</p> <p>សេចក្តីសម្រេចនេះ ត្រូវចូលជាធរមាន ចាប់ពីថ្ងៃចុះហត្ថលេខាទៅ ។</p> <p>ប្រការ៦</p> <p>អ្នកកាន់អាជ្ញាប័ណ្ណ ត្រូវផ្ញើសេចក្តីសម្រេចនេះ ទៅតំកល់ទុកបន្ថែមនៅតាមទីកន្លែងដែលឯកសារអាជ្ញាប័ណ្ណលេខ ១១៨អ ដែលបានតំកល់ទុកពីមុនដើម្បីឱ្យឯកសារអាជ្ញាប័ណ្ណលេខ ១១៨អ ដែលតំកល់ទុកមានការកែសម្រួលជាថ្មីស្របតាមសេចក្តីសម្រេចនេះ ។</p>	<p>Article 1</p> <p>As Mrs. SOK KHENG has improved Some part of her facilities to meet the Electric Power Technical standard of the Kingdom of Cambodia, EAC decides to revise license N°118 L dated July 18, 2005 granted to Mrs. SOK KHENG for providing electric power generation and distribution services at Baty District , Takeo Province by renewing the term of license for 10 (ten) years.</p> <p>Article 2</p> <p>The new term of the license shall be 10(ten) years from July 18, 2010 and can be renewed for further periods unless revoked earlier in accordance with the conditions of license.</p> <p>Article 3</p> <p>This decision shall form the part of license document N° 118 L.</p> <p>Article 4</p> <p>The other contents and conditions of the license document N° 118 LD with its revisions shall remain in force.</p> <p>Article 5</p> <p>The decision shall come into force from the date of signing.</p> <p>Article 6</p> <p>The licensee shall send this decision to deposit additionally at the places, where the license document N°118 LD has been deposited in order that the deposited license document N° 118 LD is in conformity with this decision.</p>
---	---

ភ្នំពេញ, ថ្ងៃទី ខែ ឆ្នាំ២០១០
 Phnom Penh, , 2010
ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា
 CHAIRMAN OF EAC

